



ประโยค ๑ - ๒  
ปัญหา บาลีไวยากรณ์  
สอบครั้งที่ ๒ วันที่ ๑ พฤษภาคม ๒๕๕๑

๑. จงเติมคำที่ถูกต้องลงในช่องว่างต่อไปนี้  
"อักขระที่ใช้ในบาลีภาษานั้น มี.....ตัว คือ.....  
๘ ตัวนี้ ชื่อ..... ๓๓ ตัวนี้ ชื่อ....."
๒. สนธิกริโยปกรรม คืออะไร ๆ มีเท่าไร ๆ อะไรบ้าง ๆ
๓. สัพพนาม คืออะไร ๆ แบ่งเป็นเท่าไร ๆ อะไรบ้าง ๆ
๔. อะไรจัดเป็นวาทก ๆ แบ่งเป็นเท่าไร ๆ อะไรบ้าง ๆ
๕. ศัพท์เช่นไร ชื่อว่ากัมมชารยสมาส ๆ และกัมมชารยสมาสนั้น ท่านบัญญัติให้แปลว่าอย่างไร ๆ
๖. อะไร ชื่อว่าสมาส ๆ และสมาสนั้น ว่าโดยชื่อ มีเท่าไร ๆ อะไรบ้าง ๆ
๗. ในวิภาคศัพท์ มีปัจจัยเท่าไร ๆ อะไรบ้าง ๆ

---

ให้เวลา ๓ ชั่วโมง.

ประโยค ๑-๒  
เจตย บาลีไวยากรณ์

๑. ได้เติมคำที่ถูกต้องลงในช่องว่างต่อไปนี้  
 อักษรที่ใช้ในบาลีภาษานั้นมี ๔๑ ตัว คือ อ อา อิ อี อุ อู เอ โอ ๘  
 ตัวนี้ ชื่อสระ  
 ก ข ก ฆ ง, จ ฉ ช ฆ ฌ, ฎ ฐ ฑ ฒ ณ, ต ถ ท ธ น, ป ผ พ ภ ม,  
 ย ร ล ว ส ห พ ° ๓๓ ตัวนี้ ชื่อพยัญชนะ ฯ
๒. สนธิกริโยปกรณ คือ วิธีเป็นอุปการะแก่การทำสนธิ ฯ มี ๘ อย่าง คือ  
 โลโปลป ๑ อาทโสแปลง ๑ อากโอมลงตัวอักษรใหม่ ๑ วิกาโร ทำให้ผิดจาก  
 ของเดิม ๑ ปกติ ปรกติ ๑ ทีโฆ ทำให้ยาว ๑ รสส์ ทำให้สั้น ๑ สณฺโณโค  
 ช้อนตัว ๑ ฯ
๓. สัพพนาม คือ ชื่อสำหรับใช้แทนนามานที่ออกชื่อมาแล้ว เพื่อจะไม่ให้  
 ซ้ำ ๆ ซาก ๆ ซึ่งไม่เพราะหู ฯ แบ่งเป็น ๒ อย่าง คือ ปุริสสัพพนาม ๑  
 วิเสสนสัพพนาม ๑ ฯ
๔. กิริยาศัพท์ที่ประกอบด้วยวิภคติ กาล บท วจนะ นुरुช ชาติ ดังนี้  
 จัดเป็น วาจก ฯ แบ่งเป็น ๕ อย่าง คือ กัตตุวาจก ๑ กัมมวาจก ๑ ภาววาจก ๑  
 เหตุกัตตุวาจก ๑ เหตุกัมมวาจก ๑ ฯ
๕. นามศัพท์ ๒ บท มีวิภคติและวจนะเป็นอย่างเดียวกัน บทหนึ่งเป็นประธาน  
 คือเป็นนามนามบทหนึ่ง เป็นวิเสสนะคือเป็นคุณนาม หรือเป็นคุณนามทั้ง  
 ๒ บท มีบทอื่นเป็นประธานที่ท่นย่อเข้าเป็นบทเดียวกัน ชื่อ กัมมชารยสมาส ฯ  
 กัมมชารยสมาสนั้น ท่นบัญญัติให้แปล ดังนี้  
 วิเสสนนุพพบท และวิเสสนนุตตรบท แปลออกสำเนียงวิเสสนะว่า  
 ผู้, อัน, ตัว เป็นต้น ตามลักษณะของนามนาม



วิเสสโนภยบท แปลว่า ทั้ง - ทั้ง -  
วิเสสโนปมบท แปลว่า เพียงคัง  
สัมภวานบุพพบท แปลว่า ว่า  
อวธารณบุพพบท แปลว่า คือ

๖. นามศัพท์ตั้งแต่ ๒ บทขึ้นไป ท่านย่อเข้าเป็นบทเดียวกัน ชื่อว่า समाส ฯ  
และสมาสนั้นว่าโดยชื่อมี ๖ อย่าง คือ กมฺมชารโย ๑ ทิคุ ๑ ตปฺปุริโส ๑  
ทวนฺทโว ๑ อพฺยयीภาโว ๑ พหุพฺพิหิ ๑ ฯ
๗. ในวิภาคตัดทริคมี่ปัจจัย ๒ ตัว คือ ธา, โส ฯ